



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

គណន៍អនុគមន៍បច្ចេកទេស

លេខ: ០១៦ ព.ម.ក. ៤២.២

**ប្រកាស
ឯកសារ
ការង្រៀចចំ និងការប្រើប្រាស់ផែនអនុគមន៍បច្ចេកទេស
នៃគណន៍អនុគមន៍បច្ចេកទេស**

* * * *

**ឧបតាមយកដ្ឋានក្រឹម
ផ្លូវក្រឹមសុវត្ថិភាព និងការប្រើប្រាស់
និងការង្រៀចចំ និងការប្រើប្រាស់ផែនអនុគមន៍បច្ចេកទេស**

- នានាយើងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- នានាយើងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នស/រកទ/០៩០៨/១០៩៨ ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០០៨ ស្តីពីការពេនការងាររបស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- នានាយើងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នស/នស/៩៩ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៩៩ ដែលប្រកាសឱ្យប្រើប្រាស់ស្តីពីការរៀបចំ និងការប្រព័ន្ធដែលត្រូវបានរាយការណ៍
- នានាយើងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នស/រកម/០៩៩៦/១៩ ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើប្រាស់ស្តីពីការបង្កើតក្រសួងសេវាប្រព័ន្ធ និងហិរញ្ញវត្ថុ
- នានាយើងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នស/រកម/០៣០០/១១ ចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០០០ ដែលប្រកាសឱ្យប្រើប្រាស់ស្តីពីការបង្កើតក្រសួងសេវាប្រព័ន្ធ
- នានាយើងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នស/រកម/០៩០៨/០០១ ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើប្រាស់ស្តីពីមូលបគ្គរដ្ឋ
- នានាយើងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នស/រកម/១០០៨/០២៨ ចុះថ្ងៃទី១៩ ខែកុម្ភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើប្រាស់ស្តីពីការពារេះផ្សាយ និងការរួមចូលរួមបញ្ចីមេដែន
- នានាយើងអនុក្រឹមសុវត្ថិភាព ៤០ អនក្រ/បក ចុះថ្ងៃទី១៨ ខែកុម្ភា ឆ្នាំ២០០៥ ស្តីពីការរៀបចំ និងការប្រព័ន្ធដែលសរុបកម្មផ្លូវការនៅក្រោមបណ្តាលាស្ថាប័ន ក្រសួង និងសហគ្រាសសាធារណៈ

- ពានយើងអនុក្រឹត្យលេខ ៩៧ អនក្រ/បក ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០០៨ ស្តីពីការរៀបចំ និងការប្រព័ន្ធឌែលនៅក្នុងកម្មការមូលបគ្គកម្ពុជា
 - ពានយើងអនុក្រឹត្យលេខ ៥៥ អនក្រ/បក ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០០៦ ស្តីពីការអនុវត្តញាប់ស្តីពីការធោះផ្សាយ និងការផ្តល់មូលបគ្គមហាផ៊ន
 - យោងតាមការអនុម័តនៅសម្រាប់ប្រជុំពេញអង្គរបស់កណ្តាល់កម្មការមូលបគ្គកម្ពុជា នាទីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០០៦

కు క్రితమ

ପ୍ରକାଶ ୧. -

ប្រកាសនេះមានគោលធោតែការរៀបចំ និងការប្រព័ន្ធដែវបស់អង្គភាព
សវនកម្មថ្វីក្នុង នៃគណៈកម្មការមូលបត្រកម្ពស់ ដែលមានពិន្ទាត់ និងការកើតឡើ ឬចុង
ថ្លែងក្នុងអនុក្រឹត្យលេខ ៩៧ អនក្រ/បក ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០០៨ ស្តីពីការរៀបចំ
និងការប្រព័ន្ធដែវគណៈកម្មការមូលបត្រកម្ពស់ (អ.អ.ក.)។

សំណង់ ២.-

អង្គភាពសវនកម្មត្រួតពី នៅពីណាតម្ខាការមូលបគ្រកម្ពស់ ត្រូវទទួលខុសត្រូវអនុវត្ត មុខងារឯករាជ្យសេដ្ឋកិច្ចជាបាន និងក្រោមសៀលធម៌វិធានីរោងសវនកម្មត្រួតពី ដើម្បីពិនិត្យ វិភាគ និងរាយក្រឹតផ្សេងៗសកម្មភាពនៃទាយកដ្ឋានរបស់ ត.ម.ក. ដោយត្រូវលើកដែលអនុសាសន៍ និងមតិយោបល់កែលាំអ សំណោះត្រូវយុទ្ធផ្លែបណ្តាញទាយកដ្ឋានទាំងនេះ បំពេញភារកិច្ចប្រកប ដោយប្រសិទ្ធភាពឡើង ដើម្បីសម្រេចគោលដៅនេះ មន្ទីរបស់អង្គភាពសវនកម្មត្រួតពី ត្រូវ មានសិទ្ធិសេវាការពេញលេញត្រួតពិនិត្យលើត្រូវបែងសកម្មភាព ត្រប់ត្រួតក រាល់បញ្ជីការ កត់ក្រោម ត្រួតពិនិត្យ និងបុគ្គលិក។

ស្រុក ៣.-

អង្គភាពសន្និកម្បធ្លីក្នុងត្រូវដៀកនាំដោយប្រធាន ០១ (មួយ) ឆ្នាំ និងមានអនុប្រធាន
មួយចំនួនជាជីវិតយករ តាមការចាំបាច់។

ប្រចាំខែ ៤.-

អង្គភាពសវនកម្មផ្លូវក្នុងមានការិយាល័យចំណុះចំនួន ០២ (ពីរ) ដូចខាងក្រោម ។

៩- ការិយាល័យសវនកម្មទី១ : ទទួលខុសត្រូវកិច្ចការរដ្ឋបាល និងជំនួយសវនកម្ម លើនាយកដ្ឋានរដ្ឋបាលនិងបិរញ្ញវត្ថុ នាយកដ្ឋានកិច្ចការគឺយុត្តិ និង នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល អភិវឌ្ឍន៍ផ្សាយមូលហត្ថ និង ទំនាក់ទំនងអន្តរជាតិ។

២- ការិយាល័យសវនកម្មទី២ : នូលខុសត្រូវដើរសវនកម្មបើនាយកដ្ឋានត្រួតពិនិត្យអនុរកវិមុនបត្រ នាយកដ្ឋានត្រួតព្រមការធាន៖ ផ្សាយលក់មុនបត្រ និងនាយកដ្ឋានត្រួតពិនិត្យទីផ្សាយមុនបត្រ។

ការិយាល័យនៃមួយក្នុងការប្រជាជាន់ ០១ (មួយ) ឆ្នាំ និងមានអនុប្រជាជាន់
មួយចំនួនជាដីនយករ តាមការចំពោះ។

អង្គការលេខរបស់អង្គភាពសវនកម្មត្រួតពិនិត្យ ជាមុនសម្រេចនៅប្រកាសនេះ។

ក្រសួង ៥.-

ការិយាល័យចំណាំអង្គភាពសវនកម្មថ្វីថ្វី មានច្បាស់ទៅ គិតការកិច្ច ផ្តល់ខ្លួនប្រាកម្មេជ្ជាសាស្ត្រ

- ពិនិត្យឡើងវិញ លើមុខងារ សកម្មភាព កម្មវិធី និងប្រតិបត្តិការនានាបស់ គ.ម.ក. ផ្តើមការិយបរិច្ឆេទសមស្រប ដើម្បីកំណត់ការអនុវត្តឱ្យបានសមស្រប តាមការរៀបចំដែនការ ការចេញបទបញ្ជានិងបទយុទ្ធសាស្ត្រ ការចាត់កាំង ការងារ និងការត្រួតពិនិត្យ ឈាយថ្វូកតាមគោលនយោបាយ ការណែនាំរបស់ ផ្ទាក់ដីកនាំ និងនឹងការត្រួតពិនិត្យ និងស្របតាមគោលដៅរបស់ គ.ម.ក.
 - កំណត់ភាពសមស្រប ភាពគ្រប់គ្រាន់ និងប្រសិទ្ធភាពនៃប្រព័ន្ធវគ្គគ្រប់គ្រងថ្វូក ថ្វូកគុណនៃយុវជន និងប្រតិបត្តិការរបស់ គ.ម.ក.
 - ពិនិត្យឡើងវិញ លើភាពដែលអាចរៀបចំបាន ភាពច្បាស់លាស់ ភាពទាន់ពេល នៅលើ និងភាពពេញលេញនៃព័ត៌មានហិរញ្ញវត្ថុ និងប្រតិបត្តិការ ព្រមទាំង វិធីសាល្សីដែលប្រើបានសំខ្ពេរការកំណត់អនុសញ្ញាណ ការវាស់វែង ចំណាត់ផ្ទាក់ និងការរៀបចំរាយការណ៍អំពីព័ត៌មានទាំងនេះ:
 - ពិនិត្យឡើងវិញ លើប្រព័ន្ធដែលបានបង្កើតឡើង ដើម្បីធានាការត្រីមត្រីរតាមគោលនយោបាយ ដែនការ នឹងការិយបោចប់ និងបទយុទ្ធសាស្ត្រនានាដែលមានស្និតលសំខាន់ លើកិច្ចប្រតិបត្តិការ និងរាយការណ៍ ហើយលើកសំណើកលំអ ឬក្រុមប្រជាធិបតេយ្យ ប្រសិនបើមានកំហុស



- ពិនិត្យផ្លូវវិញ្ញានីការគ្រប់គ្រង ថែទាំ ការណារ និងផ្លូវជ្រើសមួយភូរិបស ត.ម.ក.
 - រាយកម្មការណារខ្សែសំដែង និងប្រសិទ្ធការសេដ្ឋកិច្ចនៃការប្រើប្រាស់នាមរបស ត.ម.ក. ហើយលើកសំណើដោះស្រាយ និងកែលំអ
 - ធ្វើសវនកម្មលើប្រពិបត្តិការចំណុល និងចំណាយ ដើម្បីបញ្ជាក់ពីការត្រឹមត្រូវ នៃការអនុវត្តន៍វិការបស ត.ម.ក. រួមទាំងការត្រឹមត្រូវនៃរាយការណ៍ហិរញ្ញវត្ថុ
 - ធ្វើសវនកម្មលើការអនុវត្តកម្មវិធី និងគ្រោះមេដាច់ចំណាយ ដោយធ្វើការប្រើបង្រៀប លក្ខណៈដែលជាមួយគោលដៅ និងគោលបំណងដែលបានធាក់ចេញ
 - ចូលរួមបង្កើតដែលការ ការអភិវឌ្ឍ និងធ្វើសវនកម្មលើប្រព័ន្ធបច្ចុបច្ចោកវិធាត់តិមាន ដើម្បីឱ្យប្រព័ន្ធឌាំងខោះដើរីយកបតាមគោលបំណង និងគោលដៅដែលបាន គ្របាយទុក ហើយទទួលបានលក្ខណៈដែលមានសុវត្ថិភាព និងប្រសិទ្ធការណុស
 - ធ្វើសវនកម្មលើនិភាគី និងការអនុវត្តន៍និភាគី ដើម្បីធានាថា វិធានការដែលបាន ធាក់ចេញពីក្នុងគោលបំណងការពារមិនឱ្យមានការពេងបន្តិ
 - រួមចិត្តការសវនកម្មប្រចាំឆ្នាំច្បាប់ដ្ឋាក់ដីកនាំ ត.ម.ក. ពិនិត្យ និងសម្រេច
 - ធ្វើសវនកម្មលើការណារមសបនៃការគ្រប់គ្រងនាមរបស មនុស្ស រចនាសម្ព័ន្ធ ចំឡើន ម្រៃ ជីថាមូវិជ្ជាផីរ៖ បាន: ត្រូវមិន និងការលើកទីកច្ចាស់
 - ធ្វើសវនកម្មលើការព្រឹមត្រូវ ការណានំពេល ការពេញលេញ នៃប្រព័ន្ធដ្ឋានពិនិត្យ ប្រព័ន្ធកត់ប្រាក់តិមាន និងកិច្ចបញ្ជីការណាមេរោគ
 - ធ្វើសវនកម្មលើការអនុវត្តបនបញ្ហាដ្ឋាក្នុងស្តីពីការគ្រប់គ្រងម្រៃជីថាមូវគ្រប់ជាន់ ដ្ឋាក់របស ត.ម.ក. និងលើការអនុវត្តលក្ខណីកែវម្រៃនៃម្រៃនៃម្រៃ ត.ម.ក.
 - ធ្វើរាយការណ៍សវនកម្មចូលរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន នៃ ត.ម.ក. អំពីការប្រព័ន្ធទៅរបស់នាយកដ្ឋានដែលបានធ្វើសវនកម្មច
 - ផ្តល់សេចក្តីសម្រួលិក និងអនុសាសន៍ចូលប្រជាន់នាយកដ្ឋានដែលទទួលការធ្វើ សវនកម្មដើម្បីធ្វើការកែលំអ ហើយរាយការណ៍សវនកម្មពេញលេញត្រូវផ្តល់ ផ្តល់ដ្ឋាក់ដីកនាំ ត.ម.ក. ពិនិត្យ និងផ្តល់ការណែនាំ
 - រក្សារាយការណ៍សវនកម្មឱ្យបានល្អសម្រាប់ជាមួលដ្ឋានតាមរាយ ផ្លូវជ្រាក់លើ វឌ្ឍនភាពនៃការអនុវត្តអនុសាសន៍កែលំអ
 - ប្រមូល និងតាមរាយការណ៍សវនកម្មឱ្យបានល្អសម្រាប់ជាមួលដ្ឋានតាមរាយ ផ្លូវជ្រាក់លើ របស់នាយកដ្ឋាននីមួយា

- សហការជាមួយនាយកដ្ឋាននានាសំដែកសងមូលដ្ឋានពីការប្រគល់ប្រើប្រាស់
គ្រោយ ដើម្បីរាយការណ៍មួយឱ្យបានសុវត្ថិភាព
- ផ្តល់ពាយការណ៍ប្រចាំឆ្នាំស្តីពីសកម្មភាពការងារថ្មីនៅក្នុងក្រសួង ន.ម.ក. ដើម្បី
ពិនិត្យ និងផ្តល់ការណែនាំ
- សម្របសម្រួលការងារសវនកម្មថ្មីដូចជាមួយនាយកដ្ឋាននានាសំដែកសងមូលដ្ឋាន ដើម្បី
ធានាដឹកជញ្ជូនការងារសវនកម្មឱ្យបានគ្រប់គ្រាន់ និងសម្រេច ជាបិសសកាត់បន្ទូយ
ការងារស្ថិតិភាព
- រៀបចំពាយការណ៍ជាប្រចាំពាក់ព័ន្ធឌីជីការអនុវត្តការងាររបស់ការិយាល័យ
- អនុវត្តការងារផ្សេងៗឡើងតាមការប្រព័លផ្តល់នយបស់ប្រធានអង្គភាព។

ច្បាស់ ៦.-

ក្រោតិត្យទាំង និងការកិច្ចមួយមានថែងក្នុងប្រការ ៥ ខាងលើ ការិយាល័យសវនកម្ម^{៩១} ទទួលការកិច្ចរដ្ឋិតលប់ខ្លួនរបស់អង្គភាពផ្តល់នយប់ ។

- សហការរៀបចំដែនការសកម្មភាពសវនកម្មប្រចាំឆ្នាំនៃរបស់អង្គភាព និងរៀបចំ
រាយការណ៍សរុប
- គ្រប់គ្រងលិខិតស្ថាមរដ្ឋិតល និងពិធីធម្មុត្តិ ឯកសារបច្ចេកទេស និងឯកសារ
សិក្សាសារជ្រាវរដ្ឋិត
- គ្រប់គ្រងធនធានមនុស្ស សិទ្ធិមន្ត្រី ការផ្តាស់ប្តូរ ការរៀបចំត្រួនដំឡើង ការងារ-
សង្គមកិច្ច និងការងារបណ្តុះបណ្តាល
- ធានាប្រក្រពីភាពកិច្ចការរដ្ឋិតលរបស់អង្គភាព ការគោរពវិទ្យា សណ្ឋាប័ណ្ណាប់
និងរក្សាសុវត្ថិភាពដូចជាមួយនាយកដ្ឋាន
- លើកត្រួមត្រូវការិយាល័យជីវិកប្រចាំឆ្នាំនៃរបស់អង្គភាព និងតាមដានការអនុវត្ត
- លើកសំណើអំពីតម្រូវការិយាល័យសម្រាប់ដឹកជញ្ជូនការងាររបស់អង្គភាព
- គ្រប់គ្រងទេសចរណ៍ និងរៀបចំបញ្ជីសារពើកណ្តាលរបស់អង្គភាពដែល ន.ម.ក.
ប្រព័លឱ្យ
- ទំនាក់ទំនងសាធារណៈដើម្បីជួយការអភិវឌ្ឍជីថាមូលដ្ឋានសវនកម្មតាមរយៈការប្រើក-
ប្រើក្នុង និងក្រោប្រែទេស ការផ្តាស់ប្តូរបទជិះសាចនៅក្នុងជាមួយបុគ្គលាតាក់ព័ន្ធ និង
ការសារជ្រាវរ។



ପ୍ରକାଶ ଟେ. -

មន្ទីរនៃកម្មដៃផ្តុំផ្តុំប្រវអនុវត្តនាថី និងការកិច្ច ធ្វើយមានឯករាជ្យភាព ភាពមិនលំអេង ភាពស្អាត់ជីថាល្អក្នុងវិធានីរោះ ប្រកបធ្វើយការសុចិត្ត ភាពស្អោះត្រង់ និងមិនអនុញ្ញាតឱ្យលាតត្រការ ធម្មតាយ បុទាំយកព័ត៌មានពីការងារទៅមត្ត្រក្រាមខាងក្រោមឡើយ។
មន្ទីរនៃកម្មដៃផ្តុំផ្តុំប្រវអនុវត្តនាថី និងការកិច្ច ធ្វើយមានឯករាជ្យភាព ភាពមិនលំអេង ភាពស្អាត់ជីថាល្អក្នុងវិធានីរោះ ប្រកបធ្វើយការសុចិត្ត ភាពស្អោះត្រង់ និងមិនអនុញ្ញាតឱ្យលាតត្រការ ធម្មតាយ បុទាំយកព័ត៌មានពីការងារទៅមត្ត្រក្រាមខាងក្រោមឡើយ។
មន្ទីរនៃកម្មដៃផ្តុំផ្តុំប្រវអនុវត្តនាថី និងការកិច្ច ធ្វើយមានឯករាជ្យភាព ភាពមិនលំអេង ភាពស្អាត់ជីថាល្អក្នុងវិធានីរោះ ប្រកបធ្វើយការសុចិត្ត ភាពស្អោះត្រង់ និងមិនអនុញ្ញាតឱ្យលាតត្រការ ធម្មតាយ បុទាំយកព័ត៌មានពីការងារទៅមត្ត្រក្រាមខាងក្រោមឡើយ។

ក្រសួង ៤.-

បទ យុត្តិធម៌ នៃក្រុមហ៊ុន សេដ្ឋកិច្ច យុវជន ពីប្រកាសនេះ ត្រូវទូទាត់ក្នុងការណ៍។

ଶ୍ରୀମଦ୍ଭଗବତ

អត្ថនាយក អត្ថនាយករដ្ឋនៃពណ៌៖កម្មការមូលបគ្គកម្ពុជា ប្រធានអង្គភាពសវនកម្ម-
ផ្លូវក្នុង ប្រធាននាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធចំណុះឱ្យ ពណ៌៖កម្មការមូលបគ្គកម្ពុជា យើរ
ទួលបន្ទុកអនុវត្តតាមប្រកាសនេះ ចាប់ពីថ្ងៃចុះហត្ថលេខានេះកន្លែង។

រាជធានីភ្នំពេញ ថ្ងៃទី ០១ ខែ កុម្ភ ឆ្នាំ២០០៥

ଶ୍ରୀମତୀ ପ୍ରମିଲା

ପ୍ରକାଶକ

- អគ្គលេខាឌីការដ្ឋានព្រឹកសកា
 - អគ្គលេខាឌីការដ្ឋានរដ្ឋសកា
 - ឧទកាលប័ណ្ណមេដ្ឋានបានសោរពីភេជ្តី ឱ្យនា សែន
នាយករដ្ឋមន្ត្រីនៃត្រេវាជាតិយាទករកម្ពុជា
 - ទីស្តីការអណ្តោះរដ្ឋមន្ត្រី
 - ឧទកាលប័ណ្ណកម្ពុជា លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
 - ក្រសួងយុត្តិធម៌
 - ក្រសួងពាណិជ្ជកម្ម
 - ទន្លេការជាតិនៃកម្ពុជា
 - អាជ្ញាធរសវនកម្ពុជាតិ
 - គណៈកម្មការមូលហត្ថកម្ពុជា និងសមាជិក ន.ម.ក.
“ដើម្បីជួនជ្រាវ”
 - មុខប្រការ ៩
“ដើម្បីអនុវត្ត”
 - រាជកិច្ច
 - ឱកសាធារណ៍ការណ៍រវាងពី

ព្រះសម្បិន្ទ ប្រជាសង្គម ០២១ នាមក.ប្រ.ក
ចុះថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០០៦
អណ្តូតាណាពលនគរដ្ឋបាលនគរបាល
នៃក្រសួងការធនការនទ្រព្យកម្ពុជា

អណ្តូតាណាពលនគរបាលកម្ពុជា

ការិយាល័យ
សរុបកម្មិ៍១

ការិយាល័យ
សរុបកម្មិ៍២

